



**PETITION FOR EMERGENCY RELIEF
 IN CONNECTION WITH CLAIMS OF
 SEXUAL VIOLENCE OR INTIMIDATION**
**បណ្តឹងសុំជំនួយសង្គ្រោះបន្ទាន់ជាប់ទាក់ទងនឹង
 ករណីអំពើហិង្សាឬការគំរាមកំហែងផ្លូវភេទ**

Mag. Dist. No:
 លេខសម្គាល់ចៅក្រមសម្រាប់

MDJ Name:
 ឈ្មោះចៅក្រមសម្រាប់

Address:
 អាសយដ្ឋាន

Telephone:
 លេខទូរស័ព្ទ

VS.

Docket No / លេខបញ្ជីបណ្តឹង:
 Case Filed / សំណុំរឿង:

PETITION OF THE PLAINTIFF

បណ្តឹងរបស់អ្នករៀបរយ

I, _____;
(Name of Plaintiff - please print)
 hereby petition for emergency relief:

ខ្ញុំ, _____;
(សូមសរសេរឈ្មោះអ្នករៀបរយ)
 សុំជំនួយសង្គ្រោះបន្ទាន់:

- On behalf of myself
- On behalf of the following minor (child) (children) of whom I am a (parent) (adult household member) (guardian).
- On behalf of the following incapacitated person to whom I am guardian.

- កាន់នាមខ្ញុំខ្លួនខ្ញុំផ្ទាល់
- កាន់នាមឱ្យអ្នកតូចវ័យ (កុមារស្នាក់) (កុមាររៀនសូត្រ) ខាងក្រោម ដែលមានខ្ញុំ ជា (ឪពុកឬម្តាយ) (សមាជិកគ្រួសារពេញវ័យ) (អាណាព្យាបាល)។
- កាន់នាមឱ្យបុគ្គលចាត់បង់សមត្ថភាពខាងក្រោម ដែលមានខ្ញុំជាអាណាព្យាបាល។

 (Name / ឈ្មោះ)

 (Name / ឈ្មោះ)

 (Address / អាសយដ្ឋាន)

 (Address / អាសយដ្ឋាន)

 (Age / អាយុ)

 (Age / អាយុ)

The cause for seeking relief is as follows:

មូលហេតុនៃការស្វែងរកជំនួយសង្គ្រោះមានដូចខាងក្រោម:

Emergency relief is required because there is immediate and present danger posed by the defendant to me and to the above listed minor (child) (children) (incapacitated person).

(Print additional names/addresses on a separate sheet of paper and attach hereto.)

ជំនួយសង្គ្រោះបន្ទាន់គឺជាកិច្ចការចាំបាច់ ពីព្រោះមានគ្រោះថ្នាក់បច្ចុប្បន្នភ្លាមៗ ដែលបងឡើងដោយចុងចោទចំពោះខ្ញុំ និងអនិគិជន (កុមារម្នាក់) (កុមារច្រើននាក់) (បុគ្គល បាត់បង់សមត្ថភាព) ដែលបានរាយនាមខាងលើ។

(សូមសរសេរឈ្មោះ/អាសយដ្ឋានបន្ថែមនៅលើសន្លឹកក្រដាសមួយដាច់ដោយឡែក ហើយភ្ជាប់មកជាមួយ។)

(Signature of the Plaintiff)
(ហត្ថលេខារបស់ដេម៉ោទ)